



ការចុះឈ្មោះចូលសាលាមតេយ្យ Lowell Public Schools

ការចុះឈ្មោះចូលសាលាមតេយ្យ LOWELL PUBLIC SCHOOLS និងចាប់ផ្តើមបើកនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១៖ ដើម្បី រៀបចំការចុះឈ្មោះប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ការចុះឈ្មោះត្រូវបានធ្វើតាមឆ្នាំកំណើត។ សូមអាន ព័ត៌មាននៅលើទំព័រនេះ ដើម្បីដឹងពីដំណើរការចុះឈ្មោះ។ កាលបរិច្ឆេទផុតកំណត់ដើម្បីមានសិទ្ធិចាប់ឆ្នោតសាលាមតេយ្យគឺនៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១១:៥៩ យប់។ សូមប្រាកដថាអ្នកបានចុះឈ្មោះមុនកាលបរិច្ឆេទនេះ។ បន្ទាប់ពីថ្ងៃផុតកំណត់នេះ សិស្សដែល ចុះឈ្មោះចូលសាលាមតេយ្យនឹងត្រូវបានចុះក្នុងបញ្ជីរង់ចាំ ហើយនឹងមិនត្រូវបានបញ្ចូលទៅក្នុងការចាប់ឆ្នោតឡើយ។

វគ្គព័ត៌មានសាលាមតេយ្យនិម្មិត

ស្វែងយល់បន្ថែមអំពីកម្មវិធីសាលាមតេយ្យរបស់យើង និងដំណើរការចុះឈ្មោះនៅក្នុងវគ្គព័ត៌មាននិម្មិតណាមួយរបស់យើង។ វគ្គជាភាសា អង់គ្លេស អេស្បាញ ព័រទុយហ្គាល់ ខ្មែរ និងស្វាហ៊ីលី។

- ថ្ងៃអង្គារ ទី២ ខែមីនា វេលាម៉ោង ៦:៣០ល្ងាច តាមរយៈ Zoom

ខ្មែរ (Khmer):

https://lowell-k12-ma.us.zoom.us/meeting/register/tZUud-CvrT4vHtQHuy_nzf55utQEPJ3jfjmA

អង់គ្លេស (English):

https://lowell-k12-ma.us.zoom.us/webinar/register/WN_Fr0yYihJQoWNfa5ZWVEwka

ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា វេលាម៉ោង 12:00ថ្ងៃ តាមរយៈ Zoom

ខ្មែរ (Khmer):

https://lowell-k12-ma-us.zoom.us/meeting/register/tZakdu-gqj8tHdIRAYaLPOan_T19vYQyO1bf

អង់គ្លេស (English):

https://lowell-k12-ma-us.zoom.us/webinar/register/WN_gqvmONPMQjyZKqZ330NYhg

នៅក្នុងកម្មវិធីសាលាមត្តេយ្យរបស់យើង កូនអ្នកនឹងអភិវឌ្ឍជំនាញសង្គម ភាសា អក្សរ គណិតវិទ្យា និងវិទ្យាសាស្ត្រដែលត្រូវការសម្រាប់សាលាបឋមសិក្សានិងច្រើនជាងនេះ! ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសាលាមត្តេយ្យរបស់យើង សូមចូលមើល [គេហទំព័រមុនកុមារភាព](#) របស់យើង។

តើនរណាមានសិទ្ធិចុះឈ្មោះចូលសាលាមត្តេយ្យ?

កុមារដែលមានអាយុ 4 ឆ្នាំនៅឬមុនថ្ងៃទី១ ខែកញ្ញា ឆ្នាំ2021 មានសិទ្ធិចុះឈ្មោះចូលសាលាមត្តេយ្យ។ កុមារដែលទទួលបានសេវាកម្មអប់រំពិសេស មានសិទ្ធិចូលសាលាមត្តេយ្យនៅអាយុ 3 ឆ្នាំ។

មុនពេលអ្នកចុះឈ្មោះ៖

- កំណត់ជម្រើស បីសាលារៀន។ អ្នកអាចជ្រើសរើសសាលាណាមួយដែលផ្តល់កម្មវិធីសាលាមត្តេយ្យ។ សូមមើល [តារាងនេះ](#) សម្រាប់បញ្ជីសាលាដែលមានផ្តល់ជូនសាលាមត្តេយ្យ។
- ពិចារណាលើពេលវេលាចាប់ផ្តើមនិងបញ្ចប់សម្រាប់សាលានីមួយៗ ក៏ដូចជាតម្រូវការរបស់អ្នកសំរាប់ការថែទាំមុននិងក្រោយពេលសាលា។ សូមកត់សម្គាល់ថាការដឹកជញ្ជូនសិស្សថ្នាក់មត្តេយ្យ មិនត្រូវបានផ្តល់ជូនដោយមណ្ឌលទេ។ គ្រួសារជាអ្នកទទួលខុសត្រូវ។

ត្រូវក្នុងការដឹកជញ្ជូនកុមារ។

- ប្រមូលឯកសារដែលត្រូវការសម្រាប់ការចុះឈ្មោះ រួមមាន៖
 - សំបុត្រកំណើតរបស់កុមារ
 - កំណត់ត្រាចាក់ថ្នាំបង្ការរបស់កុមារ
 - អត្តសញ្ញាណប័ណ្ណរបស់ឪពុកម្តាយ/អាណាព្យាបាល ដែលចុះឈ្មោះកុមារ
 - ភស្តុតាងនៃការស្នាក់នៅ (ច្បាប់ចម្លងនៃវិក័យប័ត្រទឹកភ្លើងបច្ចុប្បន្ន ឬផ្ទះជួល ឬទ្រព្យបញ្ជាំដែលមានចុះកាលបរិច្ឆេទ ក្នុងរយៈពេលសាមសិបថ្ងៃ)
 - ប្រសិនបើអ្នកកំពុងរស់នៅជាមួយអ្នករស់នៅ Lowell អ្នកត្រូវបំពេញលិខិតបញ្ជាក់របស់ភាគីទីបី។ សូមនិយាយជាមួយយើង ប្រសិនបើអ្នកមិនអាចមានឯកសារគ្រប់គ្រាន់ ឬប្រសិនបើផ្ទះរបស់អ្នកមិនមានសុវត្ថិភាព។ យើងគោរពតាម McKinney-Vento។ សូមប្រើតំណភ្ជាប់នេះ [សម្រាប់ព័ត៌មានបន្ថែមស្តីពីការបញ្ជាក់របស់ភាគីទីបីនិង McKinney-Vento](#)។

ដំណើរការចុះឈ្មោះ៖

- ចុះឈ្មោះកូនរបស់អ្នកតាមអ៊ិនធឺណិតចន្លោះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មុនម៉ោង 11:59យប់ ដើម្បីមានសិទ្ធិចាប់ឆ្នោតបាន។ ការចុះឈ្មោះត្រូវបានដំណើរការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង 8:00ព្រឹកដល់ 4:00ល្ងាច ក៏ប៉ុន្តែការចុះឈ្មោះអាចធ្វើបាន តាមអ៊ិនធឺណិតគ្រប់ពេលវេលា។
- តំណភ្ជាប់ទៅនឹងបែបបទចុះឈ្មោះនឹងមាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
- នៅពេលដែលអ្នកបញ្ជូនទម្រង់បែបបទនៃការចុះឈ្មោះ អ្នកនឹងទទួលបានអ៊ីម៉ែលពីមជ្ឈមណ្ឌលធនធានគ្រួសារ (Family Resource Center) ដែលស្នើសុំឱ្យអ្នកផ្ញើឯកសារតាមអ៊ីម៉ែល ដូចជា៖
 - សំបុត្រកំណើត និងកំណត់ត្រាចាក់ថ្នាំបង្ការរបស់កុមារ
 - អត្តសញ្ញាណប័ណ្ណរបស់ឪពុកម្តាយ / អាណាព្យាបាលដែលចុះឈ្មោះកុមារ

○ ថតចម្លងវិក័យប័ត្រទឹកភ្លើងបច្ចុប្បន្ន ផ្ទះជួល ឬទ្រព្យបញ្ចាំ

- នៅពេលដែលអ្នកបញ្ជូនឯកសារទាំងអស់របស់អ្នកហើយ អ្នកនឹងទទួលបានអ៊ីម៉ែលតាមដានពីបុគ្គលិកដែលចាត់តាំង ឱ្យជូនដំណឹងដល់អ្នកអំពីស្ថានភាពនៃការចុះឈ្មោះរបស់អ្នក។

ការចាប់ផ្តោតសាលាមត្តេយ្យ

- ការចាប់ផ្តោតសាលាមត្តេយ្យនឹងកើតឡើងនៅថ្ងៃទី31 ខែឧសភា ឆ្នាំ2021។ យើងនឹងចែករំលែកកាលបរិច្ឆេទនៅពេលវាត្រូវបានបញ្ចប់។
- កុមារទាំងអស់ដែលបានចុះឈ្មោះជាមុន នឹងត្រូវបានផ្តល់លេខឆ្នោត។
- គ្រួសារដែលបានចុះឈ្មោះជាមុន នឹងទទួលបានការជូនដំណឹងដោយផ្តល់លេខឆ្នោតរបស់សិស្ស និងការស្នើកិច្ចការសាលា។
- នៅពេលទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីកិច្ចការសាលាមត្តេយ្យ ក្រុមគ្រួសារត្រូវតែឆ្លើយតបដោយជ្រើសរើសយកជំនើសមួយក្នុងចំណោមជម្រើសខាងក្រោម៖
 - ទទួលយកកន្លែង
 - ទទួលយកកន្លែង និងនៅតែស្ថិតក្នុងបញ្ជីរង់ចាំសម្រាប់សាលាដែលពេញចិត្ត
 - បដិសេធកន្លែង និងនៅតែស្ថិតក្នុងបញ្ជីរង់ចាំសម្រាប់សាលាដែលពេញចិត្ត
 - បដិសេធកន្លែង និងស្វែងរកកម្មវិធីសាលាមត្តេយ្យជំនួស

ក្រុមគ្រួសារត្រូវតែប្រគល់លិខិតស្នើកិច្ចការសាលា ក្នុងរយៈពេល 15ថ្ងៃទៅ នាយកដ្ឋានមុនកុមារភាព (Early Childhood Department) ដែលបង្ហាញពីការជ្រើសរើសមួយខាងលើ។

កិច្ចការសាលាមត្តេយ្យ

- នៅពេលទទួលបានការជ្រើសរើសជាលាយលក្ខណ៍អក្សររបស់អ្នក នាយកដ្ឋានមុនកុមារភាព (Early Childhood Department) នឹងចេញលិខិតបញ្ជាក់កិច្ចការជាផ្លូវការ។

- ប្រសិនបើអ្នកមានសំណួរអំពីកន្លែងកូនអ្នក អ្នកអាចទំនាក់ទំនង៖
 - Lisa Van Thiel ទូរស័ព្ទ៖ 978-674-2051 អ៊ីម៉ែល៖ lvanthiel@lowell.k12.ma.us
 - Susan LaCroix ទូរស័ព្ទ៖ 978-674-2050 អ៊ីម៉ែល៖ slcroix@lowell.k12.ma.us
 - Laurie Carney ទូរស័ព្ទ៖ 978-446-7000 លេខបន្ត 46919 អ៊ីម៉ែល
 • lauriecarney@lowell.k12.ma.us

- ក្នុងខែសីហា អ្នកនឹងទទួលបានការជូនដំណឹងពីសាលាកូនរបស់អ្នក ជាមួយនឹងការចាត់តាំងគ្រូរបស់ពួកគេ។

ព័ត៌មានទំនាក់ទំនងបុគ្គលិកចុះឈ្មោះ FRC

- Lynn Moran - ទូរស័ព្ទ៖ 978-674-2074 អ៊ីម៉ែល៖ lmoran@lowell.k12.ma.us
- Pat Noonan - ទូរស័ព្ទ៖ 978-674-2071 អ៊ីម៉ែល៖ pnoonan@lowell.k12.ma.us
- Vaddy Ros - ទូរស័ព្ទ៖ 978-674-2073 អ៊ីម៉ែល៖ vros@lowell.k12.ma.us (និយាយខ្មែរ)
- Elsa Sanchez - ទូរស័ព្ទ៖ 978-674-2072 អ៊ីម៉ែល៖ esanchez@lowell.k12.ma.us (និយាយអេស្បាញ)